

ତିଥିବୁଣ୍ୟ
Venisha Udas
Sonam Tamang

Let's  Read
 The Asia Foundation



ថ្វេនេះជាថ្វេណីប់សម្រាកដើល្អជានេគ!

តោះទៅលេងបុណ្យតាំងអារកាក់!



ម៉ែ! ម៉ែ!

កូនយើងរស្សាត់
ពណ៌រីនិតនាយ។



ម៉ែ! ម៉ែ!

ក្នុងផ្ទុកនិនិត្យប
ក្រអូបគ្រប់ទីកន្លែង។



ម៉ែ! ម៉ែ!

ក្បានពុសំឡ្ងងល្ងាចកងរំពង ។
គ្រប់គ្មាកំយ៉ាងសប្តាយដីវិញ្ញនីនោះ។




ម៉ែ! ម៉ែ!

ក្បានព្រោះនំឆ្ងាស់
គីនបុងជាមួយ នំផ្លូម។



ម៉ែ! ម៉ែ!

ក្បានយើព្យរទេះមានកង់ជំ។
ដីកចំបើង និងជុំលើ។



ម៉ែ! ម៉ែ!

ក្បាសយើងទេះដូចអគារកម្ពស់បីជាន់
កំពុងរំភិលទៅមុខ។



ម៉ែ! ម៉ែ!

ក្បាលយើព្យារកាក់លីក្បុងពិធីបុណ្យនេះ។
អារនោះខីជាងអារបស់ម៉ែ ខីជាងអារបស់ក្បាល និងខីជាងអារ
បស់អ្នកគ្រប់គ្នានៅទៅ។



ម៉ែ! ម៉ែ!

មនុស្សប្រើនិភាស់
ដើរមិនកៅតទេ។



សានី! សានី!
តោះទៅធ្វើសម្រាកក្បន!
ចាំឆ្នាំក្រាយយើងមកលេងទៀត។

កំណត់លើថវិកាអនុម័តស្រីប្រចាំឆ្នាំ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ និងការអនុវត្តន៍របៀប
ស្នូលេខាងក្រោម

Endorsed by:
The Ministry of Education, Youth, and Sport, Cambodia



សំគាល់ដឹង:

Supported by:



Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

जात्रा (Festival), Author: Venisha Udas. Illustrator: Sonam Tamang.
Published by The Asia Foundation - Let's Read, © The Asia Foundation - Let's Read. Released under CC BY-NC 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY-NC 4.0.



For full terms of use and attribution,
<http://creativecommons.org/licenses/by-nc/4.0/>
Contributing translators: Prum Kunthearo